



ស្ថានទូតអូស្ត្រាលី ភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

អូស្ត្រាលីសហការជាមួយកម្ពុជា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព

កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) របស់រដ្ឋាភិបាលអូស្ត្រាលី ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយរួម លើការជំរុញអោយមានការស្តារឡើងវិញនៅក្នុងតំបន់ ពីជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ត្រូវបានសម្តេចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី P4I ផ្តល់ជំនួយជាង ១២០លានដុល្លារ ដើម្បីសហការជាមួយប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ព្រមទាំងអាស៊ាន នៅក្នុងវិស័យដឹកជញ្ជូន ថាមពល ភស្តុភារកម្ម និងទូរគមនាគមន៍ផងដែរ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានបើកសម្តេចកម្មវិធីនេះជាមួយ ឯកឧត្តម ផែង សុវិជ្ជានៅ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាតំណាងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន នៅទីក្រុងភ្នំពេញ។ ឯកឧត្តម ឱម ម៉ាក់ធាវិទូ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងសន្ទរកថាដើម្បីបិទកម្មវិធីនេះផងដែរ។ សន្ទរកថារបស់ឯកឧត្តម បានផ្តោតទៅលើបទពិសោធន៍វិជ្ជមានរបស់ឯកឧត្តម ដែលបានសហការជាមួយនឹងក្រុមការងាររបស់ P4I បានប៉ុន្មានខែកន្លងមកនេះ។

នៅក្នុងប្រទេសកម្ពុជា P4I ក៏កំពុងតែធ្វើការយ៉ាងសកម្ម ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអោយប្រសើរឡើងនូវ ការផ្តល់ថវិកា និងការស្តារថ្លៃចំណាយនៅក្នុងវិស័យសំណល់រាវ ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ និងការបង្កើននូវសមត្ថភាពរបស់

ក្រសួងដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនដែលមានគុណភាព ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាលនិងឯកជន។

P4I ក៏កំពុងតែធ្វើកិច្ចពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការធ្វើបច្ចុប្បន្នភាពស្តង់ដារផ្លូវ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិគ្រប់គ្រងសំណល់រាវ ហើយក៏កំពុងតែធ្វើការជាមួយនឹងនិយតករទូរគមនាគមន៍កម្ពុជា ក្រសួងរ៉ែនិងថាមពល និងក្រសួងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រីកកិច្ចសហការរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យថាមពលផងដែរ។

ឯកអគ្គរាជទូត Kang បានថ្លែងនៅក្នុងសន្ទរកថាបើកកម្មវិធីរបស់ឯកឧត្តម ថា គំនិតដូចផ្ដើមកម្មវិធី P4I នឹងពង្រឹងបន្ថែមលើទំនាក់ទំនងរយៈពេល៧០ឆ្នាំ របស់ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ព្រមទាំងពន្លឿននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់ នៅក្នុងប្រទេសផងដែរ។

ឯកអគ្គរាជទូត Kang ក៏បានមានប្រសាសន៍ថា “អូស្ត្រាលីមានកេរ្តិ៍ឈ្មោះដ៏យូរអង្វែងនិងគួរអោយជឿជាក់ ក្នុងការផ្តល់ជំនួយទៅដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។”

“កម្ពុជាក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទាញយកនូវជំនាញ និងបទពិសោធន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងតំរូវការជាច្រើនបែបរបស់ខ្លួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីជំរុញអោយមានការស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ យើងនឹងរង់ចាំមើលនូវផលប្រយោជន៍របស់ភាពជាដៃគូក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ នៅក្នុងប្រទេសកម្ពុជា។”

ឯកឧត្តម ផែង សុវិជ្ជានៅ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះមិត្តភាពដ៏មាំមួនជាមួយព្រះរាជាណាចក្រកម្ពុជា និងការប្តេជ្ញាចិត្តដើម្បីផ្តល់ជំនួយទៅដល់អាទិភាពជាតិក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈកម្មវិធី P4I ។

ឯកឧត្តម ផែង សុវិជ្ជានៅ ក៏បានមានប្រសាសន៍ថា “ក្នុងប្រទេសមួយៗ យើងជួបប្រទះនូវបញ្ហានៃកំណើនចំនួនប្រជាជន ការកើនឡើងនៃនគរូបនីយកម្ម និងហានិភ័យនៃបម្រែបម្រួលអាកាសធាតុមួយចំនួន ដែលទាមទារអោយមានដំណោះស្រាយ។ នៅក្នុងឆ្នាំដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន យើងកំពុងតែផ្តោតសំខាន់ទៅលើការពង្រឹងនូវតំណភ្ជាប់ តាមព្រំដែនដើម្បីពង្រីកទីផ្សារ និងពង្រឹងវិស័យពាណិជ្ជកម្ម។”

“ដើម្បីអនុវត្តសកម្មភាពនេះ យើងត្រូវការការវិនិយោគ និងការអភិវឌ្ឍជាច្រើននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ យើងស្វាគមន៍ជំនួយរបស់ប្រទេសអូស្ត្រាលី ដើម្បីកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំ និងអនុវត្ត នូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានបរិយាបន្ន និងភាពធន់ សម្រាប់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា។”

P4I ផ្តល់នូវលទ្ធភាពបានរហ័ស ក្នុងការទទួលបាននូវអ្នកបច្ចេកទេសដែលមានសមត្ថភាពខ្ពស់មកពីប្រទេសអូស្ត្រាលី ក្នុងតំបន់ និងជុំវិញពិភពលោក ដើម្បីធ្វើអោយប្រសើរនូវការរៀបចំ ការផ្តល់ថវិកា និងការធ្វើអភិបាលកិច្ច ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កម្មវិធីនេះក៏ផ្តល់ជំនួយទៅដល់ការបង្កើតនូវភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងនូវទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ទំនាក់ទំនងព័ត៌មាន៖ Media.Cambodia@dfat.gov.au